

សត្រា យ៉ាកុប ច្រក់

សារ អន់តត់ រ៉ះ

សត្រា អា រ៉ត យ៉ាកុប ប៉ាហ្សឺ កា សុន សាត អ៊ីស្រាអែល ឡាក់ ក្លុះ គូប សោប អ្វី ប៉ាក់ ប៉ាថេត អន់ទៀតៗ ពីង អង់កក់ តេះ (ប័រ ហៃ ១:១)។ អ៊ី អន់តត់ ប៉ាតោ ឡឺង សារ អ្វី កោប រ៉ប ដាវ សារ៉ាប់ កា មូត សៀ យីស៊ូ។ ពូ យីត ផា រ៉ត យ៉ាកុប ឡាក់ ច្រក់ សត្រា អា យី អុះ យីស៊ូ (ប័រ ហៃ កាឡាទី ១:១៩)។ អ៊ី ប្រឹក៏ ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រឹះ អ្វី ពីង មៀង យេរូសាឡឹម។

សារ សាំខាន់ៗ

រ៉ត យ៉ាកុប អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ អ្វី កោប អន់ ត្រក់ ពូយ សារ អន់ខៃ សៀ។ មូត សៀ យីស៊ូ អ្វី ត្រក់ ក្រានី កា សាំយ៉ាំង ពូ រ៉ះ សារ ប៉ានីរ ប្រឹះ ណោះ អុះ យី ត្រក់ ប្រឹក៏ ពូយ ដេល។ ផា ក្រានី កា សៀ ដោច អ្វី ប្រឹក៏ សារ ដាក់ ណោះ អ្វី ខា អុះ។

រ៉ត យ៉ាកុប រ៉ះ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ដាម អត់ ផេះ ទី សារ ថុក ឡាំបាក។ អ៊ី ផា ពិន ត្រក់ ហាប់ ពូ អន់ទៀតៗ ដៃ រើស ម៉ាត់ លូ ត្រក់ ការុប មូត ថុក ញ៉ាក ផេះ កាកាប ត្រក់ អ្វី សាំងកែ ប៉ានីរ។ អ៊ី កាប បាំងអាល កាខាក់ កា មូត ប្រឹះ ប៉ាតូ រង់ ខង អន់ខៃ ជិះ ថត មូត ថុក ញ៉ាក។ ប៉ាក់ ឡុច រ៉ត យ៉ាកុប

រះ តាក់ កាចាំង កា ម្នួត សៀ យីស៊ូ អន់ ខំ មិន អើ ប្រ្រឹះ លូ តង់ គូប សោប។

រីគី យ៉ាកុប រះ ឡើង សារ សាគំ លួង ពុត សៀ ញួន កា សារ ឡាំ បាក។ (១:២-១៨)

រីគី យ៉ាកុប ប្រើ ពូ ប្រឹគី ពួយ ប៉ានីរ ប្រ្រឹះ អូ ត្រត់ ក្រានី កា សាំយ៉ាំង ដោច អុះ។ (១:១៩-២៧)

រីគី យ៉ាកុប ទីប ពូ អូ អន់ រើស ម៉ាត់។ (២:១-១៣)

រីគី យ៉ាកុប ប្រើ ពូ ប្រឹគី ដាក់ អូ ត្រត់ ក្រានី កា សៀ ដោច។ (២:១៤-២៦)

រីគី យ៉ាកុប អន់តត់ ប៉ាតោ កា ពូ ឡើង ប៉ានីរ កាកាប។ (៣:១-១៨)

រីគី យ៉ាកុប រះ កា ពូ ជៃ អន់ បិច ចៃ កា កាណាគី ពីង អង់កក់ តេះ អា។ (៤:១-៥:៦)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៧-២០)

១ អាញ សិច យ៉ាកុប ឡាក់ ទុច ប្រ្រឹះ បិកកាតយំ លូ ទុច យីស៊ូ គ្រឹះ ឡាក់ ពី តាំងឡា។ សត់ត្រា អា អាញ ប៉ាហ្សឺ អន់ កា គន សោ អ៊ីស្រាអែល ទិ ១២ ផ្លុង ឡាក់ ក្លះ គូប សោប អ្វៃ ប៉ាញ ទីប អង់កក់ តេះ។ អាញ បរ អំបញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?។

សារ សាគំ លួង ពុត សៀ

២ អី អុះ មី ដាវ ចំ អន់ដីស ទី សារ ឡាំបាក អៀង នៃវ ត្រត់ យីត ផា សារ ណោះ ចឹង ប្រឹគី អន់ កា អន់ដីស ហោក រីគី កាខាក់

៣ ខង អន់ដីស អូ កេះ សារ សាគំ លួង ពុត អន់ដីស សៀ អា ចឹង ប្រឹគី អន់ កា អន់ដីស ដាម អត់។

៤ ហះកា អន់ដីស ត្រង់ ដាម អត់ លើយ ទីល ឡុច ម៉ាត់ អន់ ដីស ចឹង កើត ប៉ាណូស ដាក់ កាខាក់ អូ ទី យច សារ ញ៉ា អុះ។

៥ កាណុង កាំឡាំង អន់ដីស ណោះ ផា ទី ញើ អូ អូ អូ ហូ ង់ ប៉ាណូស ណោះ ត្រង់ ប័រ ឡឹង ប្រ្ល័ះ បិកកាតយ័ ណោះ អើ ចឹង អន់ ខង អើ ដាក់ ពុត ចៃ អន់ កា ប៉ាណូស ទិខូ អើ អូ ផា ញ៉ា អុះ។

៦ ហះកា ប៉ាណូស ណោះ ត្រង់ ទី ពុត សៀ អូ សង់សៃ ខង ប៉ាណូស ឡាក់ ទី ពុត សង់សៃ ឡាក់ កា ទៀក សាឡឹក សាឡាយ រាំងក្លាច កា ខ្យាល ជីរ ហារ។

៧ ប៉ាណូស នែរ អា ជៃ សាមីគី ផា អើ ចឹង ទី កាណាគី ញ៉ា ឡឹង ប្រ្ល័ះ បិកកាតយ័

៨ ខង អើ ឡាក់ ប៉ាណូស ទី ពុត ពៀរ គ្រីប ង៉ារ អើ ប្រ័គី ណោះ ស៊ុត កា ម៉ាឡាំ ម៉ាឡយ ទិណោះ។

៩ អី អុះ មី បក់ ថុក ញ៉ាក ប៉ាកម៉ង ហត់ អន់ដីស តីស ម៉ុះ ពិ ខង ប្រ្ល័ះ បិកកាតយ័ តាត់ អំប៉ែក អន់ដីស កេះ។

១០ កាប៉ាច បក់ ប្រ្ល័ះ ប៉ាតូរដី ឡាក់ កើត ថុក ញ៉ាក ហត់ អន់ ដីស តីស ម៉ុះ ដេល ពិ * ខង បក់ ប្រ្ល័ះ ប៉ាតូរដី ពៀប ឡាក់ កា ប៉ាការ ចឹង ឡាយ៉ោ ប្រុង។

១១ ប៉ា ត់ ដារ ឡាច តុ ថាំង កេះ តើម អើ កា ឡា យ៉ោ ក្រោះ ប៉ាការ ឡាយ៉ោ ប្រុង អូ ឡាយ៉ាមី ហង។ មូត បក់ ប្រ្ល័ះ ប៉ាតូរដី កា និះទៅ ដេល ផះ អើ អ្វី ប្រ័គី ង៉ារ អើ ចឹង ហ្ស៊ឹង ហៀត ឡុត។

* ១:១០ ១:១០ មូត ប្រ្ល័ះ ប៉ាត្រង់ ឡាក់ កើត ថុក ញ៉ាក ត្រង់ ហោក ញាន កា ប្រ្ល័ះ ប្រ័គី អន់ កា អន់ខែ ហ្លង់ ផា សារ សៀ ប្រ្ល័ះ សាំខាន់ ក្លា ឡឹង រ៉ាស អំប៉ាស។

១២ ព្រឺ ដាម អត់ ផៈ ទី សារ ឡាបាក ប៉ាណូស ណោះ ចឹង ទី សារ សាណាក សារ៉ាក តាទីច ហង ជា អើ ដាម អត់ ទីល ឡុច ណោះ អើ ចឹង ទី អាញ រីស លើយ ឡាក់ កា ប្រៈ បិកកា តយ ទី សាញ៉ា ផា ចឹង អន់ កា បក់ ចំ ឡាក់ បិច ចៃ កា អើ។

១៣ ព្រឺ ទី ពុត បិច ប្រគី អូ ដាត់ ដែ កាប ផា «ប្រៈ បិកកា តយ ប្រើ អាញ ប្រគី អូ ដាត់» ខង អូ ទី កាណាគី ញ៉ា ចឹង អូ ប្រើ ប្រៈ ប្រគី សារ អូ ដាត់ អុះ ប្រៈ កា អូ ទី ប្រើ ព្រឺ ប្រគី អូ ដាត់ ដេល។

១៤ ហះកា ប៉ាណូស គ្រឹប ដួវ ប្រគី សារ អូ ដាត់ យី ឡាច់ ឡឹង ពុត ខ្លាម ឡាកោ តាំងឡា ប៉ាណាំ អន់ ប្រគី សារ អូ ដាត់។

១៥ ពុត ខ្លាម បាំងកើត អន់ ទី សារ យច ផា សារ យច កើត អៀង កេះ ចឹង កើត តៅ ហង។

១៦ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ដៃ យីត យច ដៃ។

១៧ គ្រឹប កាណាគី ឡាក់ ដាត់ កាខាក់ ឡាច់ ឡឹង ប្លែង យី ឡាច់ ឡឹង ប្រៈ ឡាក់ បាំងកើត តាតារ ពីង ប្លែង។ ប្រៈ បិក កាតយ អូ អូ ប៉ាដាច់ អុះ យៈ កាណាគី ញ៉ា បិច ប្រគី អន់ អើ ប៉ាដាច់ កា អើ អូ ប៉ាដាច់ អុះ។

១៨ ប្រៈ ប្រគី អន់ ពិន ទី អាញ រីស តាម ពុត អើ ញន កា សារ តាទីច អើ កាប ភៀ អន់ ពិន ពៀប ឡាក់ កា ប្លែ គុល † ទី កាណា គី ញ៉ា ឡាក់ ប្រៈ ទី បាំងកើត។

† ១:១៨ ១:១៨ សុនសាត អ៊ីស្រាអែល ឃើយ អ្យក់ ប្លែ គុល ទៀន អន់ កា ប្រៈ បិកកាតយ។ ផា ប៉ាណូស ពៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ខាក់ សារ៉ាក់ កា ប្រៈ។ ប័រ ហៃ សារ ឡាច់ (និក្ខមនំ) ២៣:១៩លូ ចាបាប មូត លេវី (លេវីនីយ) ២៣:៩-១៤។

សារ សាំយ៉ាំង លូ ប្រឹក្សី ពួយ ប៉ានីរ ប្រ្រឹះ

១៩ អី អុះ មី ឡាក់ អាញ បិច ថៃ អន់ដីស ត្រត់ អ្ន អន់តត់ ជា ប៉ាណូស ទិខូ ត្រត់ ខំ សាំយ៉ាំង ហិ ផៃ រិញ កាប ផៃ រិញ អីក

២០ ខង សារ ប៉ាណូស អីក អ្ន ត្រត់ លូ សារ ដាក់ ម៉ះ ប្រ្រឹះ បិក កាតយី អុះ។

២១ ទីល នីណោះ អន់ដីស ត្រត់ អ្នាត ពុត បឹត អីក លូ ពុត ខួយ ប៉ាអ្សប់ អៀង យ៉ិប ណោះ ពិ កេះណោះ បិនពែង ពុត អន់ ដាក់ ឡាអត់ លូ សាំយ៉ាំង ប៉ានីរ ប្រ្រឹះ ឡាក់ អ៊ែ ចែក កាណុង ពុត អន់ដីស ខង ប៉ានីរ ប្រ្រឹះ អា អ្ន តដី អន់ អន់ដីស ទី អាញ រីស លើយ។

២២ ហត់ ប្រឹក្សី ពួយ ប៉ានីរ ប្រ្រឹះ ពិ អ្ន ត្រត់ ក្រានី កា សាំយ៉ាំង លូ ប៉ាងល់ ឡាកោ ទៅ ណោះ អុះ។

២៣ ញី សាំ យ៉ាំង ប៉ានីរ ប្រ្រឹះ កេះ ហះ កា អ្ន ប្រឹក្សី ពួយ ប៉ាណូស ណោះ ឡាក់ កា ហៃ កី កាណុង សាមីល

២៤ ហៃ កេះៗ អ៊ែ ចាក ឡាច់ ឡាត តាឡះ កា ពីល អ្ន អ្ន អន់តត់ ជា ម៉ះ ម៉ាត់ អ៊ែ ណោះ នីចម៍។

២៥ ហះកា ប៉ាណូស ចំ អ្សក់ ពុត ចែក ហៃ ចាបាប់ ឡាក់ ដាក់ ត្រង់ យី ឡាក់ ចាបាប់ ប្រឹក្សី អន់ ពិន រ៉ាវ៉ាច់ ឡឹង ថូត កេះណោះ ខំ ប្រឹក្សី ពួយ លើយ ប៉ាណូស ណោះ ចឹង ទី សារ សាណុក សាវ៉ា កតាទីច ញុន កា អ៊ែ ប្រឹក្សី ពួយ ខង អ៊ែ អ្ន ត្រត់ ក្រានី កា សាំយ៉ាំង កេះណោះ ពីល ណោះ អុះ។

២៦ ញី ជា ឡាកោ ប្រឹក្សី គុន ប្រ្រឹះ ហះកា អ៊ែ កាប អ្ន អ្ន សាំង កែ ប៉ាណូស ណោះ ពួង កា ឡាកោ ទៅ ហង សារ អ៊ែ ប្រឹក្សី

ណោះ កា អូ ទី ខា ដេល។

២៧ ហះកា សារ ប្រើគី គុន ប្រើ៖ ឡាក់ ដាក់ កាខាក់ ហះ ម៉ាត់ ប្រើ៖ ឡាក់ ពី ពិន យី ត្រគ់ ឡាក់ តង់ សាស្វា គុន កាន់តី លូ អង់ កាន់ អន់ត្រោ ឡាក់ ទី សារ ឡាក់បាក លូ រ៉ាំងហៃ ឡាក់កោ អន់ រ៉ា រ៉ាច់ ឡឹង សារ ប៊ីគ អ៊ីក ពីង អង់កក់ តេះ អា។

២

សារ រឿស ម៉ាត់

១ អី អុះ មី ផា អន់ដីស សៀ យីស៊ី គ្រិះ ឡាក់ ទី សារ អំរ៉ា ញ អីញ អ៊ី ឡាក់ ពី តាំងឡា ពិន អន់ដីស ដៃ រឿស ម៉ាត់ គូប សោប ដៃ។

២ ផះ អន់ដីស អ៊ែ ប៉ាតុំ លូម គូប ប៉ាន់ដីប ផា ទី ប៉ាណូស ម៉ោញ ដូរ ចែត អញ ចិន ម៉ាស លូ កាស៊ីប ពៀត ខោ អារ ដាក់ ឡា យ៉ាមី អ៊ី ម៉ុត អន់ខូ លូ អន់ដីស កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ ថុក ញ៉ាក កាស៊ីប ពៀត ខោ អារ ប៊ីគ អ៊ីក រ៉ោះ សាត ម៉ុត អន់ខូ ដេល។

៣ ផា អន់ដីស ជៀក ដឹង ប៉ាណូស បក់ ប៉ាតុរដី ណោះ ផា «ប៉រ អីស ឡាក់ អង់អ៊ែ ពីង គ្រេ ដាក់ អា វិញ» កេះណោះ ប្រើ ប៉ាណូស ថុក ញ៉ាក ណោះ ផា «ហាក់ អន់តារ ហះ ស៊ីន តោ កា អីស យី៖ អង់អ៊ែ កាន់តេះ ចារ អាញ ទីរ ដុង អា កា ដាក់ ដេល»

៤ ផា នីណោះ អន់ដីស រឿស ម៉ាត់ គូប សោប កេះ ទីប ទី ពុត ប៊ីគ អ៊ីក តាត់ស៊ិន សារ យច។

៥ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ ប៉រ អន់ដីស សាំ យ៉ាង អាញ។ ញ៉ា អូ ត្រគ់ ប្រើ៖ ប៊ីកកាតយី ប រឿស មុត ថុក ញ៉ាក

ពីង អង់កក់ តេះ អា អន់ អន់ខៃ កើត ប៉ាតុរងំ តែង សៀ អើ * លូ អន់ អន់ខៃ ម៉ុត អន់ ទី អើ រាំងហៃ រាំងខ្យា ឡាក់ អើ ទី សាញ៉ា ផា ចឹង អន់ កា ប៉ាណូស ចំ ឡាក់ ប៉ុច ចៃ កា អើ ?

៦ ហះកា អន់ដីស បីដាយ មូត ប៉ាណូស ថុក ញ៉ាក។ ញ៉ា អូ ត្រុត មូត ប្រ្រឹះ ប៉ាតុរងំ ហង ប ជិះ ចគី លូ អ្សក់ ឡាំ អន់ដីស អន់ ពូ ចៃត ថុត ?

៧ ញ៉ា អូ ត្រុត មូត ប្រ្រឹះ ប៉ាតុរងំ ហង ប កាប បីដាយ យីស៊ូ គ្រិះ ឡាក់ តាំងឡា ដាក់ ត្រង់ ម៉ះ អន់ដីស ?។

៨ ផា អន់ដីស ប្រឹគី ពួយ ចាបាប់ ប្រ្រឹះ រាំងហៃ រាំងខ្យា ឡាក់ ទី ប្រាក់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ផា «ហាក់ ប៉ុច ចៃ កា ពូ ឡឹង តែង ឡាក់ កា ប៉ុច ចៃ កា ឡាកោ អន់ដីស ទៅ» ផា អន់ដីស ប្រឹគី ពួយ ចាបាប់ ណោះ ដាក់ ហង។

៩ ផា អន់ដីស រឺស ម៉ាត់ អន់ដីស ប្រឹគី ណោះ យច កេះ ទីប ចាបាប់ ចឹង ផា អន់ដីស ប៉ាណូស ប្រឹគី យច ដេល។

១០ ញ៉ា ប្រឹគី ពួយ ចាបាប់ ប្រ្រឹះ ទិណោះ ហះកា ផា អើ ប្រឹគី យច ចាបាប់ ដឹង ម៉ៅញ កាតាម ឡាក់ កា យច លូ ចាបាប់ ទិណោះ ដេល។

១១ ប្រ្រឹះ បិកកាតយ័ រះ ផា «ដៃ រ៉ាលង កល់ កាម៉ាញ» អើ រះ ណារ ផា «ដៃ ប៉ាន់តៅ ប៉ាណូស»។ យ្រឹះ អន់ដីស អូ រ៉ាលង កល់ កាម៉ាញ កាតាម ហះកា ផា អន់ដីស ប៉ាន់តៅ ពូ ឡាក់ កា ប្រឹគី យច លូ ចាបាប់ ទិណោះ ដេល។

១២ ទីល នីណោះ ហាក់ អន់ដីស កាប លូ អ្នែ កោប អន់ ត្រុត លូ ចាបាប់ ឡាក់ ប្រឹគី អន់ ពិន រ៉ារ៉ាច ឡឹង ថុត ខង ប្រ្រឹះ ចឹង តាត់

* ២:៥ ២:៥ កើត ប៉ាត្រង់ តែង សៀ ទី ណី ផា «សៀ ប្រ្រឹះ កាខាក់» លើ «ចឹង កើត ប៉ាត្រង់ ញន សៀ ប្រ្រឹះ ប៉ាក់ ហារ អ្នែ អន់ខុ លូ អើ»។

ស៊ុន សារ អន់ដីស ពួយ ចាបាប់ ណោះ ហង។

១៣ ញើ អូ ទី ពុត តាប៉ាប តាប៉ុន កា ពូ ប្រ្រើៈ បិកកាតយ័ ចឹង ចែក ថូត អើ អូ តាប៉ាប តាប៉ុន ដេល។ ញើ ទី ពុត តាប៉ាប តាប៉ុន កា ពូ ប៉ាណូស ណោះ ចឹង វ៉ាវ៉ាច់ ឡាកោ ប្រ្រើៈ អូ ចែក ថូត អើ អុះ។

សារ សៀ លូ ប្រឹក្តី ដាក់

១៤ អី អុះ មី ផា ទី ប៉ាណូស ម៉ោញ ដូរ រះ ផា អើ សៀ ប្រ្រើៈ ហះកា អូ ប្រឹក្តី សារ ដាក់ ញ៉ា ចឹង ទី ខា ដេល ប? ញ៉ា សារ សៀ ណោះ ចឹង អូ ដេល ប តង់ អន់ អើ វ៉ាវ៉ាច់ ឡឹង តៅ?

១៥ ប៉ាន់ដីប ផា ទី អុះ មី ម៉ោញ ដូរ អើ អូ ទី ខោ អារ កាសិប ពៀត លូ អូ ទី សាណា ញ៉ា សា រ៉ប ដាវ

១៦ ផា កាណាង កាំឡាំង អន់ដីស ណោះ ទី ប៉ាណូស ម៉ោញ ដូរ រះ កា បក់ អូ ទី ណោះ ផា «ហត់ សីត ចាក ដាក់ ប៉ាឡឹង អ្នែ សា ណុក សាវ៉ាក សង់ សា ផឹត លូ អ្នែ អន់ វ៉ាតុ ហោត!» ហះកា អូ ទី អន់ កាណាត់ ញ៉ា កា អើ អុះ ញ៉ា សារ កាប ណោះ ទី ខា ដេល ប?

១៧ សារ សៀ កា និះទៅ ដេល ផា អូ ទី ប្រឹក្តី ដាក់ សារ អន់ ដីស សៀ ណោះ អូ ទី ខា អុះ អើ ហ៊្យង ហ្ស៊ីត តាដោះ។

១៨ ប៉ាន់ដីប ផា ទី ប៉ាណូស អូ ហ្លង់ សារ ម៉ោញ ដូរ កាប ផា «បក់ អន់ ជា ក្រានី កា សៀ ដោច បក់ អន់ ជា ណារ ប្រឹក្តី សារ ដាក់»។ ណោះ អាញ ផា កា អើ «ប័រ តាំបាង ហៃ សារ អីស សៀ អូ ទី ប្រឹក្តី ដាក់ ណោះ អាញ ចឹង តាំបាង សារ ដាក់ ឡាក់ អាញ ប្រឹក្តី ម៉ាត់ អីស ចឹង អូ អន់ តត់ ផា អាញ សៀ តាទីច»។

១៩ អីស សៀ ជា ទី ប្រ្លឹះ ដឹង ម៉ោញ ណោះ ត្រ គំ ហង យ្លះ ម្នុត ប្រ្លឹះ បើក កា សៀ នីណោះ ដែល ទីប អ្សក វ៉ាវៃ ត ឡាកោ។

២០ អី ប៉ាណូស អូ ហ្លង់ អូ ហ្លី នី ចម៍ អីស បិច អូ ដែល ប? ប៉ាណូស សៀ ហះកា អូ ទី ប្រ្លឹក សារ ដាក់ សារ អើ សៀ ណោះ អូ ទី ខា អុះ។

២១ រតំ ពិន អាប្រាំហាំ ប្រ្លឹះ ជា អើ ដាក់ ញន កា អើ ប្រ្លឹក សារ ដាក់ យី អើ អ្សក គន អើ អ៊ីសាក់ ចឹង ពុះ វ៉ាម៉ះ ប្រ្លឹះ។ †

២២ អីស បំបំ ដែល ប? សារ អើ សៀ លូ សារ អើ ប្រ្លឹក ណោះ ត្រគំ លូ គួប អើ។ ញន សារ អើ ប្រ្លឹក ណោះ ហង ពិន អូ អន់ត គំ ជា អើ សៀ តាទីច

២៣ ត្រគំ ពួយ សារ ទី ប្រាគំ រះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ជា «អាប្រាំហាំ សៀ ប្រ្លឹះ បិកកាតយំ ញន កា អើ សៀ ប្រ្លឹះ ជា អើ ប៉ាណូស ដាក់ ត្រង់»‡ ទីប អ្សក ចាង លូ អើ។

២៤ ទីល នីណោះ អន់ដីស បំបំ កេះ ប្រ្លឹះ អើ ជា ប៉ាណូស ដាក់ ញន កា សារ ដាក់ ពូ ប្រ្លឹក អូ ត្រគំ ក្រានី កា សារ ពូ សៀ ណោះ អុះ។

២៥ ណាង វ៉ាហាប់ យី អង់កាន់ ច្នាល ហះកា ប្រ្លឹះ ជា អើ ប៉ាណូស ដាក់ ញន កា ងារ ដាក់ អើ ប្រ្លឹក និះទៅ ដែល ខង អើ ហាប់ ម្នុត សុនសាត អ៊ីស្រាអើល ឡាក់ សីប កាន អន់ អ្នែ ពីង ហី អើ ប៉ាគំ អន់ខៃ ឡាច់ ចាក អើ តាំបាង ទ្រង អន់ទៀត ម៉ោញ

† ២:២១ ២:២១ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៩។
‡ ២:២៣ ២:២៣ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។

ណាវត្តដ៏ អន់ខ្មែ អន់ វារ៉ាច់ ឡាកោ។ S

២៦ ជា ឡាកោ បាំងឡែ អូ ទី ប៉ាងាត់ ប៉ាលីង អែរ តោ កេះ ជា ប៉ាណូស សៀ អូ ទី ប្រគី សារ ដាក់ សារ អែរ សៀ ណោះ អូ ទី ខា អុះ ហ្យៀង ហៀត ឡាក់ កា តោ និះ ទៅ ដេល។

៣

សារ ប៉ាញសាំង អំប៊ូត

១ អី អុះ មី ដៃ បិច ប្រគី ណែយូ អៀង ដួរ តាឡាមី ខង អន់ ដីស អូ កេះ កា ប្រ្លះ ចឹង ចែត ចូត ញីន ឡាក់ ណែយូ ក្លាំង ឡឹង ពូ ជា ញីន ប្រគី យច។

២ ពិន ទិខូ យើយ ប្រគី យច អៀង។ ញី អូ ប្រគី យច ញន ពីរ ប៉ាណូស ណោះ ដាក់ កាខាក់ ហង លូ អែរ ចឹង អូ រាំងហៃ ឡាកោ ទៅ អន់ ដាក់ គ្រីប នែវ ដេល។

៣ ជា បិច អន់ សេះ ប្រគី ពួយ ពិន ពិន អ្យក់ ប៉ាសយ់ សាំង កាមី កាង អែរ ណោះ ពិន ចឹង ញាក់ អែរ អន់ ឡាក់ តែង ចំ កា ទី ហង។

៤ អន់ ដីស យីត ហៃ កាំប៉ាន់ យ្លះ អែរ តីស កាខាក់ កា តាម យ្លះ ខ្យាល តីស តី កាតាម កា ប៉ាណូស គី អែរ ទី តាម ពុត បិច ញន កា កាណាតី គី ចិ ឡាក់។

៥ អំប៊ូត ប៉ាណូស កា និះ ទៅ ដេល អែរ កាណាតី ចិ ឡាក់ កាណាង ឡាកោ ប៉ាណូស ហះកា អូ អ្នាត់ អេង កាខាក់។ អន់ ដីស យីត ហៃ យ្លះ ប៉ាកាវ អុញ ចិ ឡាក់ កា អូ ប្រគី អន់ កើត អុញ តីស សា ព្រី។

S ២:២៥ ២:២៥ បរហៃ យូសូ ២:១-២៤; ៦:១៥-២៥។

៦ អំប៊ូត ឡាក់ កា អុញ ដែល។ អើ យី កាណាគី អូ ដាត់ អៃ កាណុង ឡាកោ អន់ខូ លូ កាណាគី អន់ទៀតៗ ដែល អូ ប្រឹក្ចី អន់ កា ពិន យច ទិ ទីប ឡាកោ។ អើ ប្រឹក្ចី អន់ កា ពិន ប៉ាណាប ប៉ាប៉ុន ឡឹង កើត ទីល តោ យី អុញ កិត អា ឡាច់ ឡឹង ចារ អុញ កិត លើយ។

៧ ប៉ាណូស អូ ប៉ាញសាំង កាណាគី អ្សា សែម គ្រីប នែវ។ កា ណាគី វ៉ាវ៉ាវ លូ កាណាគី កាណុង ទៀក កា ប៉ាណូស ប៉ាញ សាំង ទី ដែល។

៨ ហះកា អូ ទី ញី អូ ប៉ាញសាំង អំប៊ូត ឡាកោ ទៅ ទី អុះ ខង អំប៊ូត ឡាក់ កាណាគី បឹត អិក អូ ដឹង សាំប៉ត់ លើយ ប៉ាញ ដឹង សារ អូ ដាត់ ឡាក់ កា ចារ ពិះ ប្រឹក្ចី អន់ តោ។

៩ ពិន ប៉ានេ ប្រឹះ បិកកាតយ័ ឡាក់ ពី ពិន ញន កា អំប៊ូត ពិន តះ ប៉ាស្សាប កា ប៉ាណូស ឡាក់ ប្រឹះ ទី ប៉ាំងកើត អន់ រឹច លូ អើ * ញន កា អំប៊ូត ណោះ ទៅ ដែល។

១០ សារ ប៉ានេ ប្រឹះ លូ សារ តះ ប៉ាស្សាប ឡាច់ ទិ ឡឹង ពីរ ដឹង ម៉ោញ ណោះ ហង។ អី អុះ មី ប្រឹក្ចី នីណោះ អូ ដាត់ អុះ។

១១ ត្រាម ទៀក ដឹង ម៉ោញ អូ ដែល ប ឡាច់ ទៀក ប៉ាអាំ អន់ ដា ទៀក ប្លង់ អន់ដា ?

១២ អី អុះ មី ញ៉ា តើម ប្រា អូ ដែល ប ប៉ាំងកើត ប្លៃ អូ លេវ តើម អង់កាច ចឹង ប៉ាំងកើត ប្លៃ ប្រា អូ ដែល ប ? ទីល នី ណោះ ត្រាម ទៀក ប្លង់ កា អូ អូ ឡាច់ ទៀក ប៉ាអាំ អន់ដា ដែល។

* ៣:៩ ៣:៩ បំរែ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១:២៦-២៧។

សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រ្រឹះ

១៣ កាណុង កាំឡាំង អន់ដីស ញើ ហ្សាំង សាឡាច់ អន់ អ៊ែត តាំបាង ងារ ដាក់ លូ ពុត ដាក់ ឡាអត់ ញន សារ ហ្សាំង សាឡាច់ ណោះ ពិ។

១៤ ហះកា ផា អន់ដីស ទី សារ សាណឹង សាណើស លូ ទី សារ ប៉ាលួង លូ គូប សោប ដៃ អ្វាត់ ផា ឡាកោ ហ្សាំង សា ឡាច់។ ផា នីណោះ អន់ដីស ពួង យថ ឡឹង សារ តាទីច ហង។

១៥ សារ ហ្សាំង សាឡាច់ នែវ អា អូ ត្រត់ ឡាច់ ឡឹង ប្រ្រឹះ អុះ យី សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាលួស លូ ឡាច់ ឡឹង ប្រ្រឹះ ប៊ីត។

១៦ ហះ ចារ ចំ ទី សារ សាណឹង សាណើស លូ សារ ប៉ាលួង លូ គូប សោប ហះ ចារ ណោះ កា ទី កាន វ៉ាចក់ វ៉ាចល់ លូ ទី សារ អូ ដាក់ គ្រឹប នែវ ដេល។

១៧ ហះកា សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រ្រឹះ ប្រ្រឹះ គី អន់ កា ពិន ដាក់ ត្រង់ អូ ទី អ៊ែក អុះ ទី ពុត ឡាអត់ អូ តាប៉ុញ តាប៉ាក់ អូ កាង កល់ លូ អូ តាប៉ាប តាប៉ុន កា កាំឡាំង អូ រើស ម៉ាត់ អូ ពួង លូ ប្រឹត្តិ សារ ដាក់ គ្រឹប នែវ។

១៨ ញើ ទី ពុត ដាក់ សីម លូ ប្រឹត្តិ អន់ ពូ អន់ ត្រត់ លូ គូប សោប ប៉ាលួស ណោះ ចឹង ប៉ាំងកើត អន់ ទី សារ ដាក់ ត្រង់ ហង។

៤

សារ ពូ ត្រត់ ប៊ុនពែង ពុត ញើក

១ សារ អន់ដីស តាប៉ូញ តាប៉ាក់ លូ គួប សោប ណោះ ឡាច់ ឡឺង ចំ? ញ៉ា អូ ត្រង់ ឡាច់ ឡឺង ពុត ដក់ដីរ ប៉ាណាំ ឡាកោ ប្រើ គី សារ អូ ដាក់ ប?

២ អន់ដីស ខ្លាម បិច កា ទី ហះកា អូ ទី អុះ ញាន ខ អា ហង បះ អន់ដីស ប៉ាន់តោ ពូ។ អន់ដីស សាណឹង សាណើស អែ កា អូ ទី អុះ ញាន ខ អា ហង បះ អន់ដីស តាប៉ូញ តាប៉ាក់ លូ គួប សោប។ អន់ដីស អូ ទី ខង អន់ដីស អូ ប៉រ ឡឺង ប្រ្លឹះ បិកកា តយី

៣ យ្លឹះ អន់ដីស ប៉រ ហះកា អូ ទី អុះ ខង អន់ដីស ប៉រ ណោះ ឡាច់ ឡឺង ពុត អូ ដាក់ យី អន់ដីស ប៉រ សាំរ៉ាប់ កា ពុត ខ្លាម។

៤ អី មួត អូ ត្រង់ កា ប្រ្លឹះ ញ៉ា អន់ដីស អូ អុប? កាន បិច កា សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ប្រើគី អន់ កា ឡាកោ អូ ណើស កា ប្រ្លឹះ បិកកា តយី។ ញើ បិច ប្រើគី ពួយ នែរ អូ ដាក់ ឡាក់ ពូ ប្រើគី ពីង អង់កក់ តេះ អា អែ ចឹង កើត តាមីរ លូ ប្រ្លឹះ បិកកា តយី ហង។

៥ ញ៉ា អន់ដីស សាមីគី កា សារ ឡាក់ ទី ច្រាត់ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ណោះ អូ ទី ខា ប? យី ប្រ្លឹះ បិកកា តយី បិច កា ប៉ាងាតិ ប៉ាលឹង អែ អន់ អែ ពីង ពិន ណោះ និះ អែ ក្បាក់ *។†

៦ ហះកា ប្រ្លឹះ បិច ចៃ ក្លា ឡឺង អា ណារ ខង ទី ច្រាត់ រិះ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ផាះ

* ៤:៥ ៤:៥ ក្បាក់ យី ឡាក់ កា ត្លោ ក្បាក់ កាម៉ាញ។ † ៤:៥ ៤:៥ ឃ្លើ អា ពៀត គុល អូ សាឡះ អុះ ពិន ព្រៃ នីអៀ កា ទី ដេលះ ពុត ពៀត ឡាក់ ប្រ្លឹះ អន់ អែ ពីង ពិន សាណឹង ខាក់។ លើ នីអៀះ អង់កក់ តេះ អា សាណឹង កា ប៉ាងាតិ ប៉ាលឹង ប្រ្លឹះ ឡាក់ អែ ពីង ពិន។ លើ នីអៀះ អង់កក់ តេះ អា សាណឹង បិច កា ទី ពុត ពៀត ឡាក់ អែ ពីង ពិន។

«អើ អូ ណឺស កា ប៉ាណូស ឡាក់ ទី ពុត តឺស
ហះកា អើ ប៊ុច ចៃ កា ប៉ាណូស ឡាក់ ប៉ាន់ចិ ពុត»។‡

៧ ទីល នឺណោះ អន់ដឺស ត្រគ់ រ៉ាប់ សៀ ម៉ុត តែង ប្រ្លឹះ បិកកា
តយ័ ពិ កេះណោះ ប៉ាសាំង លូ ប្រ្លឹះ បឺត សាតាំង ណោះ អើ ចឹង
ចឹង សាតាក់ ឡាច់ ឡឹង អន់ដឺស តាទីច ហង។

៨ អ្យក់ អន់ដឺស ម៉ុត អន់ ក្យម៍ ប្រ្លឹះ បិកកាតយ័ ណោះ អើ ចឹង
ឡាក់ ក្យម៍ អន់ដឺស ដេល។ អី ម្នួត ប្រឹក័ យច ហាក់ អ្នាត សារ អូ
ដាក់ ពិ! អី ប៉ាណូស ពុត ពៀរ ហាក់ ប៊ុនពែង ពុត ពៀក អន់ ដា
ក់!

៩ ហាក់ អន់ដឺស ញ៉ាំ សោក លូ ហ្សឹក ពិ។ ដៃ កាកឹក ហង ត្រ
គ់ ញ៉ាំ អង់ហ្សាំង ឡុត ដៃ ហោក រ៉ក់ ហង ត្រគ់ អុក ពុត ពៀក
ឡុត។

១០ ត្រគ់ ប៉ាន់ចិ ពុត ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ ណោះ អើ ចឹង
តាក់ អំប៉ែក ហារ អន់ដឺស។

១១ អី អុះ មី ដៃ កាប ពោ ត្រោ រ៉ោ ចាចក់ គូប សោប ដៃ ផា
ពៀ កាប ពោ គូប សោប លូ កាប បឺត កា អុះ មី ប៉ាណូស ណោះ
ឡាក់ កា កាប ពោ ចាបាប់ ប្រ្លឹះ លូ កាប បឺត កា ចាបាប់ ប្រ្លឹះ
ដេល។ ពៀ កាប បឺត កា ចាបាប់ ប្រ្លឹះ ប៉ាណូស ណោះ អូ ត្រ
គ់ អើ ប្រឹក័ ព្យយ ចាបាប់ អុះ យឺ អើ យឺត ផា ចាបាប់ ប្រ្លឹះ ណោះ
អូ ទី ខា។

១២ បក់ ប៉ាំងកើត ចាបាប់ អា លូ បក់ ចឹង ចែក ថូត ប៉ាណូ
ស យឺ ទី ដឹង ម៉ោញ ប្រ្លឹះ។ ទី ដឹង ប្រ្លឹះ ហង ចឹង អ្នក តង់ លូ

‡ ៤:៦ ៤:៦ សារ អា ឡាច់ ឡឹង សារ អន់តក់ ប៉ាតោ (សុភាសិត) ៣:៣៤។

អ្នក ថាឡាយ។ អន់ដីស អា ប៉ាណូស នីចម៍ បះ បិច កាប បីត កា អុះ មី នីអៀ។

សារ ពូ អ្នកត់ អេង

១៣ អីអុះ មី បក់ កាប ផា «ដាវ អា លើ ដាវ តាយ៉ាង ញីន ចឹង ឡា ប៉ាត់ មៀង តោ ញីន ចឹង អ្វី ហះ ណោះ ម៉ោញ សាណាំ ភៀ ណាំង សា អន់ ទី កាំឡេ»

១៤ អាញ ប័រ រះ ផា អន់ដីស អូ អូ អន់តត់ អុះ ដាវ តាយ៉ាង ទៀ ចឹង កើត នីចម៍ ណោះ។ ម៉ោញ ណារ៉ូ ឡាកោ អន់ដីស ឡាក់ កា កាណាគី ញ៉ា ? អន់ដីស ឡាក់ កា អ្វី ឡាក់ អ្វី បាប៉ែត កេះ ណោះ ហ៊្យង ណារ៉ូ។

១៥ អន់ដីស ត្រក់ កាប ផា នីអៀ «ផា ប្រ្លឹះ បិកកាតយ័ អន់ ញីន អ្វី រីស ដាវ តាយ៉ាង ទៀ ផា ប្រ្លឹះ អន់ ញីន ចឹង ឡា ប្រ្លឹ គី ដាវ ណោះ លើ ដាវ អា»។

១៦ ហះ កា កិញ អៀ អា អន់ដីស ទី ពុត តីស កាប អ្នកត់ លើយ។ សារ អ្នកត់ អេង នៃវ អា អិក ខាក់។

១៧ ញី អូ ប្រ្លឹ គី សារ ដាក់ ហះ កា អូ ចៃ ប្រ្លឹ គី ដាក់ ប៉ាណូស ណោះ ប្រ្លឹ គី យច ហង។

៥

សារ កាប កា ម្នូត ប្រ្លឹះ ប៉ាតុរង

១ អី ម្នូត បក់ ប្រ្លឹះ ប៉ាតុរង ហត់ អង់ហ្សាំង ញ៉ា ពិ ខង សារ ឡា បាក ចឹង កើត ពិះ ពឹង អន់ដីស តាទីច ហង។

២ វាស អំប៉ាស ម៉ែ អន់ដីស ចឹង ពុក ហ្លួច ទិ ខោ អាវ អន់ដីស កា កាញ៉ូចិរ ចឹង រ៉េ ទិ ដេល។

៣ ម៉ាស ប្រាក់ អន់ដីស ចឹង កើត ប៉ារម៉ោ ប៉ារម៉ោ អា ចឹង ប្រគំ អន់ អ៊ូ អន់តត់ ឡឹង សាវ យច កេះណោះ ចឹង សា បាំងឡៃ អន់ដីស ឡាក់ កា អុញ។ អន់ដីស ប៉ាតុំ វាស អំប៉ាស គម ពីង រ៉ាំ ងរ៉ាំង អា អង់កក់ តេះ ចឹង ឡួច កេះ។

៤ អន់ដីស ប៉ាលុ អ៊ូ អន់ លៀន កា ម្នត បក់ ប្រគំ គូលី ច្រូត ពៀ ណោះ ហៃ ម្នត បក់ ប្រគំ គូលី កា អន់ដីស អន់ខែ អង់ហ្សាំង កាតាំង ទិល ប្រ្រៈ តេះ ប្រ្រៈ ប្លែង ដេល។

៥ អន់ដីស អ្វៃ ពីង អង់កក់ តេះ អា ហោក រីក់ កា អន់ដីស ប្រ្រៈ ប៉ាតុរង កាខាក់ ឡាក់ កា ពុត អន់ដីស បិច។ អន់ដីស ប៉ាញ៉ូចិម ឡាកោ អន់ តិស តង់ ឡាក់ កា រីក់ ពូ ចឹង កោះ សា។

៦ អន់ដីស ចែក ថ្លត លូ ប៉ាន់តោ ប៉ាណូស បក់ ដាក់ ត្រង់ ហះ កា អន់ខែ អ៊ូ តូ អន់ដីស អុះ។

សាវ ត្រត់ ទិ ពុត អត់ សាំរ៉ាញ៉ូ

៧ អី អុះ មី អន់ដីស ត្រត់ ទិ ពុត អត់ សាំរ៉ាញ៉ូ លើយ ទិល ដាវ ពី តាំងឡា ពិន ជីវ។ ហៃ ម្នត បក់ ប្រគំ មីរ អន់ខែ ខំ ក្បាក់ សាណា ចឹង ប្លែ ឡាក់ ទិ ខា។ អន់ខែ ទិ ពុត អត់ សាំរ៉ាញ៉ូ លើយ ឡឹង បី រ៉ះ ទិល បី ឡួច ថុន។

៨ អី អុះ មី អន់ដីស ត្រត់ ទិ ពុត អត់ សាំរ៉ាញ៉ូ និះ ទៅ ដេល លូ ប៉ាកាង ពុត កាខាក់ ខង ពី តាំងឡា ពិន ក្បាម ចឹង ជីវ ហង។

៩ អីអុះ ម៉ី ដៃ កាប វ៉ាបឹក វ៉ាចប់ កា គួប សោប ភៀ ដៃ អន់ ទី ថូត ខង ពី តាំងឡា ពិន ឡាក់ ម៉ែត តាត់ស៊ិន សារ អើ អន់តារ ហះ អំប៉ារ កេះ។

១០ អីអុះ ម៉ី អន់ដីស ត្រត់ ប្រើតី ពួយ មួត វ៉ាគីយ ប្រ្រៈ ឡាក់ រះ ប៉ាតាង ប្រ្រៈ ផះ អន់ខែ ទី សារ ឡាំបាក អន់ខែ ទី ពុត អត់ សាំវ៉ាញ លើយ។

១១ ហៃ ពិន អើ ប៉ាណូស បក់ អត់ សាំវ៉ាញ ផា មួត ទី សារ សា ណុក សារ៉ាក។ អន់ដីស កា យើយ កាតាំង ដេល ពូ រះ ឡឹង សារ រតី យ៉ូប ទី ពុត អត់ សាំវ៉ាញ ណោះ ពៃ អន់ដីស បំបំ កេះ ប៉ាត់ អន់តីត ប្រ្រៈ បិកកាតយ័ តាត់ អន់ដាក់ អើ ញុន កា បិច ថៃ លូ តា ប៉ាប តាប៉ុន កា អើ ខាក់។

១២ អីអុះ ម៉ី កាខាក់ អើ អន់ដីស ដៃ ម៉ត់ អើ តេះ អើ ប្លែង លូ កាណាក់ អន់ទៀត អ្យក់ ប្រើតី ផាញ៉ាន។ ត្រត់ កាប អន់ ត្រង់ ដៃ តាំងពូង ផា តើល «អីះ» អន់ «អីះ» តាទីច ផា «អូ» អន់ «អូ» តា ទីច ភៀ ដៃ អន់ អន់ដីស ទី ថូត។

សារ ម៉ន់ ឡោម ប្រ្រៈ សុត ខាក់

១៣ ផា អុះ ម៉ី អើ ចំ ទី សារ ឡាំបាក ត្រត់ ម៉ន់ ឡោម ប្រ្រៈ។ ផា អុះ ម៉ី អើ ចំ ហោក រតី ត្រត់ ចាដៃ អញសើ ប៉ានេ ប្រ្រៈ។

១៤ ផា អុះ ម៉ី អើ ចំ ទី សារ អីត ពូ ត្រត់ ជៀក មួត ក្រាត់ ណាំ ផា ក្រុំ ហៀន សារ ប្រ្រៈ ភៀ អន់ អន់ខែ ម៉ន់ កា អើ លូ ឡាប សា ងី ពឹង អើ ញុន ម៉ឹង អំវ៉ាញ យីស៊ូ។

១៥ ប៉ានីរ ម៉ន់ ឡាច់ ឡឹង ពុត សៀ ចឹង តង់ បក់ អីត ពូ
ណោះ កេះណោះ ប្រ្លឹះ បិកកាតយ័ ចឹង តាត់ អន់ដាត់ អើ
*។ ផា អើ ប្រ្លឹក យច ប្រ្លឹះ កា អូ អ្សក់ យ៉ូ សារ យច អើ
ដេល។

១៦ ទីល នីណោះ អន់ដីស ត្រត់ ឡាច់ ញម សារ យច លូ គូប
សោប កេះណោះ ម៉ន់ កា គូបសោប កៀ អន់ដាត់។ ប៉ាណូស
ដាត់ ត្រង់ អើ ម៉ន់ ឡោម សុត ខាក់។

១៧ វ៉ាគីយ ប្រ្លឹះ សិច អេលីយ៉ា អើ ប៉ាណូស ឡាក់ កា ពិន
ដេល អើ ម៉ន់ ឡោម កាខាក់ អូ អន់ ប្លែង បី ប្លែង កា អូ បី តា
ទីច ប៉ែង សាណាំ ត្រោ ខែ។

១៨ កេះណោះ អើ ម៉ន់ អន់ ប្លែង បី ណារ៉ូ ប្លែង កា បី តា
ទីច តេះ កា ប៉ាងកើត អន់ ទី សាណា ណារ៉ូ ដេល។ †

១៩ អី អុះ មី កាណាង កាំឡាំង អន់ដីស អាផា ទី ពៀ អ្នាត សៀ
សារ តាទីច ឡឹង ប្រ្លឹះ អន់ដីស ត្រត់ ខំ ប៉ាណាំ អន់ អើ ម៉ុត សៀ
ណារ៉ូ។

២០ អន់ដីស ត្រត់ អូ អន់តត់ ជា ពៀ ប៉ាណាំ ប៉ាណូស ប្រ្លឹក យច
អន់ ឡាច់ ឡឹង សារ យច ណោះ យី អើ តង់ ប៉ាណូស ណោះ
អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ កេះ ទីប អើ ប្រ្លឹក អន់ ប្រ្លឹះ អូ អ្សក់ យ៉ូ
សារ យច ប៉ាណូស ណោះ តុត អៀង ដេល។

* ៥:១៥ ៥:១៥ តាត់ អន់ដាត់ អើ ពិន ព្រៃ និអៀ កា ត្រត់ ដេល៖ តាត់ អង់រីស សីត
អើ ។ † ៥:១៨ ៥:១៧-១៨ បំរែ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១
១៧-១៨។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650